

NA 25



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
លេខ : ១១៣៤... សហវ.ប្រក.

ប្រកាស

ស្តីពី

ការបង្កើនសង្គមភាពលើកម្ពស់បន្ថែម
ដល់គម្រោងវិនិយោគផ្នែករោងចក្រនិងហេដ្ឋារចនាសម្ព័ន្ធធុនតូច

ទេសរដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៧០៤/១២៤ ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៤ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ០៤ អនក្រ/បក ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០០០ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៧៨ អនក្រ.បក ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០០៤ ស្តីពីការបំពេញបន្ថែម និងកែសម្រួលនាយកដ្ឋានមួយចំនួននៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០២៩៧/០៣ ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៩៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសារពើពន្ធ
- បានឃើញអនុក្រឹត្យស្តីពីអាករលើកម្ចីបន្ថែម លេខ ១១៤ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ១៩៩៩
- បានឃើញសារាចរណែនាំស្តីពីយន្តការបង្វិលសងប្រាក់អាករលើកម្ចីបន្ថែមលេខ ០០៤ សហវ.ពដ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០០៥
- បានឃើញការងារចាំបាច់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

សម្រេច ៖

ប្រការ១.- អនុលោមតាមបទបញ្ញត្តិនៃមាត្រា៤១ នៃអនុក្រឹត្យស្តីពីអាករលើតម្លៃបន្ថែម និងសារាចរណែនាំស្តីពីយន្តការបង្វិលសងប្រាក់អាករលើតម្លៃបន្ថែម គម្រោងវិនិយោគផ្នែករោងចក្រនិងហេដ្ឋារចនាសម្ព័ន្ធមុននឹងចុះក្នុងស្ថិតក្នុងដំណាក់កាលសាងសង់ ត្រូវបានទទួលលក្ខណៈសម្បត្តិជាសហគ្រាសប្រភេទ “មាស” ។ ការចាត់ថ្នាក់ជាសហគ្រាសប្រភេទមាសសម្រាប់គម្រោងវិនិយោគនីមួយៗ ត្រូវកំណត់ដោយសេចក្តីសម្រេចរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

ប្រការ២.- សម្រាប់គោលដៅនៃប្រកាសនេះ ៖

- ដំណាក់កាលសាងសង់ សំដៅដល់ដំណាក់កាលដែលសហគ្រាសពុំទាន់មានការផ្គត់ផ្គង់ជាប់អាករ ។
- គម្រោងវិនិយោគផ្នែករោងចក្រនិងហេដ្ឋារចនាសម្ព័ន្ធមុននឹងចុះក្នុងស្ថិតក្នុងស្ថានភាពដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងមានទុនវិនិយោគដោយមិនរាប់បញ្ចូលតម្លៃដីធ្លីនិងទុនបង្វិលចាប់ពី ០៥ លានដុល្លារអាមេរិក ឡើងទៅ ជាអាទិ៍មាន ៖
 - រោងចក្រអគ្គិសនី ឬ ទឹកស្អាត
 - រោងចក្រផលិតគ្រឿងយន្ត ឬសម្ភារៈប្រើប្រាស់ផ្សេងៗ
 - ការសាងសង់ស្ពាន ថ្នល់ ។

ប្រការ៣.- ចំពោះគម្រោងវិនិយោគដូចមានចែងក្នុងប្រការ ២ ខាងលើ ដែលទទួលបានលក្ខណៈសម្បត្តិជាសហគ្រាសប្រភេទ “មាស” ការស្នើសុំបង្វិលសងអាករលើតម្លៃបន្ថែមដែលមានទឹកប្រាក់តិចជាង ២០ លានរៀល មិនតម្រូវឱ្យមានការធ្វើសវនកម្មដល់ទឹកនៃកន្លែង និងមិនត្រូវបានតម្រូវឱ្យដាក់កសាងជំនួយជាមួយនិងពាក្យស្នើសុំបង្វិលសងឡើយ ហើយការស្នើសុំបង្វិលសងត្រូវបានអនុញ្ញាតក្នុងរយៈពេល ២៧ ថ្ងៃ នៃថ្ងៃធ្វើការ ។ នាយកដ្ឋានពន្ធដារនឹងធ្វើសវនកម្មជាក្រោយ ដើម្បីបញ្ជាក់ភាពត្រឹមត្រូវនៃការស្នើសុំបង្វិលសងអាករលើតម្លៃបន្ថែមនេះ ។ សម្រាប់ការស្នើសុំបង្វិលសងដែលមានទឹកប្រាក់ចាប់ពី ២០ លានរៀល ឡើងទៅ តម្រូវឱ្យមានការធ្វើសវនកម្មដល់ទឹកនៃកន្លែងជាធម្មតា ហើយការស្នើសុំបង្វិលសងត្រូវបានអនុញ្ញាតក្នុងរយៈពេលយ៉ាងយឺត ៣២ ថ្ងៃ នៃថ្ងៃធ្វើការ គិតចាប់ពីថ្ងៃផុតកំណត់ឱ្យដាក់ពាក្យស្នើសុំបង្វិលសង ។

ប្រការ៤.- សម្រាប់ការបង្វិលសងអាករលើតម្លៃបន្ថែមដល់គម្រោងវិនិយោគដូចមានចែងក្នុងប្រការ ២ ខាងលើ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្ទេរសិទ្ធិជូនប្រធាននាយកដ្ឋានពន្ធដារជាអាណាប័កផ្ទេរសិទ្ធិ ដើម្បីបញ្ចេញអាណត្តិបង្វិលសង និងប្រគល់តួនាទីជូនប្រធានការិយាល័យគ្រប់គ្រងអ្នកជាប់ពន្ធនិងមធ្យម និងប្រធានសាខាពន្ធដារខេត្ត-ក្រុង ជាអភិបាលហិរញ្ញវត្ថុ ។ ប្រធាននាយកដ្ឋានពន្ធដារ ត្រូវធ្វើរបាយការណ៍ប្រចាំខែជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

ប្រការ៥.- គម្រោងវិនិយោគផ្នែករោងចក្រនិងហេដ្ឋារចនាសម្ព័ន្ធមុននឹងចុះក្នុងស្ថិតក្នុងស្ថានភាពដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ត្រូវបំពេញកាតព្វកិច្ចសារពើពន្ធ មានជាអាទិ៍ ការកាន់កាប់កត់ត្រាបញ្ជីកាតណេយ្យ ការដាក់លិខិតប្រកាសសារពើពន្ធប្រចាំខែ ប្រចាំឆ្នាំ ឱ្យបានត្រឹមត្រូវនិងទៀងទាត់ ហើយអាករលើធាតុចូលដែលស្នើសុំបង្វិលសងត្រូវគោរពឱ្យបានត្រឹមត្រូវទៅតាមបទបញ្ញត្តិនៃច្បាប់ជាធរមាន ពុំនោះទេលក្ខណៈសម្បត្តិជាសហគ្រាសប្រភេទមាសនឹងត្រូវបានដកហូតមកវិញ ។

ប្រការ៦.- អគ្គលេខាធិការ នាយកខុទ្ទកាល័យ ប្រធាននាយកដ្ឋានពន្ធដារ ប្រធាននាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ
ប្រធាននាយកដ្ឋានចរិតា ប្រធានរតនាគារជាតិ និងអង្គភាពពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តតាមប្រកាសនេះចាប់ពី
ថ្ងៃចុះហត្ថលេខាតទៅ ។ *W*



ឆ្នាំ២០០៦

គាត ឈន់

ចម្លងជូន :

- ទីស្តីការគណៈរដ្ឋមន្ត្រី
- "ដើម្បីជូនជ្រាប"
- ដូចប្រការ ៦
- កាលប្បវត្តិ-ឯកសារ